

**ស្ថានភាពអតិថិជននៃខេត្តក្រចេះ ឆ្នាំ២០១៩**

**ក/ អតិថិជនក្នុងប្រទេស**

តាមប្រភពទិន្នន័យផ្លូវការពីវិទ្យាស្ថានជាតិស្ថិតិ (NIS) បានបង្ហាញថា នៅខេត្តក្រចេះ ឆ្នាំ២០១៩នេះ ជារួម សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់គ្រប់មុខនៅរាជធានីភ្នំពេញ **មានការកើនឡើង ០,៨% បើធៀបនឹងខែមុន និង ១,៥% បើធៀបនឹងខែកុម្ភៈឆ្នាំមុន។**

នៅខេត្តក្រចេះ ឆ្នាំ២០១៩នេះ សន្ទស្សន៍ថ្លៃក្រុមទំនិញស្ទើរតែទាំងអស់ មានការកើនឡើងបើធៀបនឹងខែមករាកន្លងទៅ។ លើសពីនេះ បើប្រៀបធៀបនឹងខែកុម្ភៈដូចគ្នាឆ្នាំមុន សន្ទស្សន៍ថ្លៃក្រុមទំនិញភាគច្រើនក៏មានការកើនឡើងដូចគ្នា ក្នុងនោះ សន្ទស្សន៍ថ្លៃភោជនីយដ្ឋានកើនឡើង ៧,២% សន្ទស្សន៍ថ្លៃភេសជ្ជៈមានជាតិស្រវឹងនិងថ្នាំជក់បានកើនឡើង ៦,៤% (ស្រា កើន ៦,១% និងថ្នាំជក់ កើន ៨,០%) សម្លៀកបំពាក់និងស្បែកជើងកើនឡើង ៣,៦% (វត្ថុធាតុដើមសម្លៀកបំពាក់ កើន ០,៩% និងសម្លៀកបំពាក់គ្រប់ប្រភេទ កើន ៤,៦%) និងផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀតកើនឡើង ១,២% (ឧស្ម័ន កើន ៥,៤% និង ឥន្ធនៈរឹង កើន ២,២%)។ **ចំណែកឯ សន្ទស្សន៍ថ្លៃការដឹកជញ្ជូននៅតែបន្តធ្លាក់ចុះ ៣,៩% ក្នុងនោះ សន្ទស្សន៍ថ្លៃប្រេងសាំងធម្មតាធ្លាក់ចុះ ១៤,៣% និងសន្ទស្សន៍ថ្លៃប្រេងម៉ាស៊ូតធ្លាក់ចុះ ៣,៨%។** ជាក់ស្តែង ប្រេងសាំងធម្មតាលក់រាយលើទីផ្សារ ក្នុងខែមករា ឆ្នាំ២០១៩ ថ្លៃ ៣.៤០០ រៀល/លីត្រ ទាបជាងក្នុងខែដូចគ្នាឆ្នាំ២០១៨ ថ្លៃ ៣.៨៥០ រៀល/លីត្រ ( *ប្រភព៖ Ministry of Commerce* )។

<b>តារាង ១៖ បម្រែបម្រួលសន្ទស្សន៍ថ្លៃទំនិញទាំង១២ក្រុម (%)</b>		
	<b>ធៀបនឹងខែមុន</b>	<b>ធៀបនឹង១ឆ្នាំមុន</b>
<b>មុខទំនិញគ្រប់មុខ</b>	+ ០,៨	+ ២,០
១- អាហារនិងភេសជ្ជៈមិនមានជាតិស្រវឹង	+ ០,៧	+ ២,២
២- ភេសជ្ជៈមានជាតិស្រវឹងនិងថ្នាំជក់	+ ០,៣	+ ៦,៤
៣- សម្លៀកបំពាក់និងស្បែកជើង	+ ០,៩	+ ៣,៦
៤- ផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន	+ ០,៨	+ ១,២
៥- គ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់	+ ០,៣	+ ១,៦
៦- សុខាភិបាល	+ ០,២	+ ២,៣
៧- ការដឹកជញ្ជូន	+ ១,៦	- ៣,៩
៨- គមនាគមន៍	+ ០,១	- ០,៤
៩- ការកំសាន្ត និងវប្បធម៌	- ០,១	+ ០,៩
១០- ការសិក្សា	០,០	+ ០,៤
១១- ភោជនីយដ្ឋាន	+ ១,៩	+ ៧,២
១២- ទំនិញ និងសេវាកម្មផ្សេងៗ	+ ១,១	+ ១,៣

តារាង ២÷ បម្រែបម្រួលសន្ទស្សន៍ផ្ទៃមូលហេតុសំខាន់ៗ						
មុខទំនិញ	ធៀបនឹងខែមុន (%)			ធៀបនឹងឆ្នាំមុន (%)		
	២០១៨	២០១៩		២០១៨	២០១៩	
	ធ្នូ	មករា	កុម្ភៈ	ធ្នូ	មករា	កុម្ភៈ
អង្ករ	+ ០, ៣	+ ០, ២	+ ០, ៦	+ ២, ៤	+ ២, ៦	+ ២, ៩
សាច់គោ	+ ០, ២	+ ០, ៤	+ ០, ២	+ ១, ២	+ ២, ១	+ ១, ៦
សាច់មាន់	+ ០, ៤	+ ០, ៥	០, ០	+ ៣, ២	+ ៤, ០	+ ២, ៩
សាច់តា	- ០, ៣	+ ០, ៦	+ ០, ៦	+ ១, ៥	+ ២, ២	+ ៣, ០
សាច់ជ្រូក	- ០, ៣	+ ០, ៧	+ ០, ៦	+ ១, ៥	+ ១, ៧	+ ២, ០
ត្រីទឹកសាប និង ត្រីទឹកសមុទ្រ	+ ០, ១	+ ០, ២	+ ០, ២	+ ២, ៣	+ ២, ៦	+ ២, ៤
ក្នុងនោះត្រីស្រស់	+ ០, ១	០, ០	០, ០	+ ១, ៨	+ ២, ០	+ ១, ៦
ផ្លែឈើ	- ០, ៣	- ០, ៧	+ ១, ៣	+ ១, ៨	+ ១, ៧	+ ១, ២
ផ្លែឈើស្រស់	- ០, ៣	- ០, ៦	+ ១, ៤	+ ១, ៧	+ ១, ៦	+ ១, ២
បន្លែ	- ០, ៨	- ១, ០	+ ១, ៤	+ ៣, ៥	+ ២, ៧	+ ៣, ៩
បន្លែជាស្លឹក	- ១, ០	- ១, ១	+ ១, ៤	+ ៤, ៩	+ ៥, ១	+ ៦, ៥
បន្លែជាផ្លែ	- ១, ២	- ១, ៥	+ ២, ២	+ ៥, ៤	+ ២, ៣	+ ៣, ៨

ខ/ អតិផរណាប្រចាំឆ្នាំរបស់ប្រទេសមួយចំនួន

តារាង ៣÷ អតិផរណាចុងឆ្នាំ (Year on Year) គិតជា %				
ប្រទេស	២០១៨		២០១៩	
	វិច្ឆិកា	ធ្នូ	មករា	កុម្ភៈ
ប្រទេសកម្ពុជា	2.5	1.6	1.5	2.0
ប្រទេសវៀតណាម	3.5	3.0	2.6	2.6
ប្រទេសថៃ	0.9	0.4	0.3	0.7
ប្រទេសម៉ាឡេស៊ី	0.2	0.2	-0.7	-0.4
ប្រទេសឥណ្ឌូនេស៊ី	3.2	3.1	2.8	2.6
ប្រទេសហ្វីលីពីន	6.0	5.1	4.4	3.8
ប្រទេសចិន	2.2	1.9	1.7	1.5
ប្រទេសកូរ៉េខាងត្បូង	2.0	1.3	0.8	0.5
ប្រទេសជប៉ុន	0.8	0.3	0.2	0.2
ប្រភពទិន្នន័យ (១) ប្រទេសកម្ពុជា គឺពីវិទ្យាស្ថានជាតិស្ថិតិ(NIS) (២) ប្រទេសផ្សេងៗទៀត គឺពីគេហទំព័រ <a href="http://www.tradingeconomics.com">http://www.tradingeconomics.com</a> ;				

**កំណត់សម្គាល់**

ការចងក្រងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) នៅភ្នំពេញ÷

- ថ្លៃទំនិញដែលត្រូវបានជ្រើសរើសមានចំនួន ២៥៩មុខ
- ថ្លៃមុខទំនិញភាគច្រើនត្រូវបានប្រតិបត្តិការប្រមូលពីផ្សារចំនួន ៥
- ជាទូទៅថ្លៃត្រូវបានប្រមូលពីតូបកំរូចំនួន ៤ក្នុងផ្សារនីមួយៗ
- សម្រាប់មុខទំនិញដែលមិនដាក់លក់នៅទីផ្សារ ថ្លៃត្រូវបានប្រមូលពីតូបនៅជិតៗផ្សារ
- សន្ទស្សន៍ថ្លៃនៃមុខទំនិញត្រូវបានចងក្រងតាមមធ្យមធាតុណិតសាស្ត្រ (geometric average)

ប្រភព÷ ក្រសួងផែនការ (វិទ្យាស្ថានជាតិស្ថិតិ)

**រៀបចំនិងធ្វើចំណោលដោយ**

**នាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ច**

**អគ្គនាយកដ្ឋានគោលនយោបាយ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

ព័ត៌មានផ្សេងៗ សូមទាក់ទងក្រុមការងារ

ទូរស័ព្ទលេខ÷ (+៨៥៥) ២៣ ៤២៧ ៩១៣, (+៨៥៥) ៧៧ ៨៨ ៩៩ ៩២

ម៉ោងធ្វើការ÷ ៧:០០ ដល់ ១១:០០ព្រឹក និង ២:០០ ដល់ ៥:០០រសៀល

កំណត់សម្គាល់÷

ចំពោះមតិដែលបានបង្ហាញក្នុងរបាយការណ៍នេះគឺជាការយល់ឃើញរបស់ក្រុមការងារនៃអគ្គនាយកដ្ឋាន។

ការផ្សព្វផ្សាយនេះមិនស្តែងពីការយល់ឃើញរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬរាជរដ្ឋាភិបាលកម្ពុជានោះទេ។